

សេចក្តីប្រកាសព័ត៌មាន

កម្ពុជា, ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០

ការផ្តល់ជំនួយសង្គ្រោះដល់គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា

- ក្រុមហ៊ុនហ្វីម៉ូស៍អេនឺជីប្រទេសថៃ និង កម្ពុជា សហការជាមួយអគ្គិសនីកម្ពុជា (EDC) ផ្តល់ជំនួយមនុស្សធម៌ជាស្បៀង អាហារដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ១៦០០ គ្រួសារ នៅស្រុកក្រក្រ ខេត្តពោធិ៍សាត់។
- អំណោយទាំងនេះ ត្រូវបានដឹកជញ្ជូន និងផ្តល់ដល់ជនរងគ្រោះ ដោយជោគជ័យ ហើយអនុលោមតាម វិធានការណ៍ស្តង់ដារប្រតិបត្តិ កាត់បន្ថយ ការរីករាលដាល ជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល។
- ទឹកជំនន់ឆ្នាំនេះ ត្រូវបានចាត់ថ្នាក់ជាគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរមួយ ក្នុងរយៈកាល ២០ ឆ្នាំចុងក្រោយនេះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

គ្រោះទឹកជំនន់កាលពីពេលថ្មីៗ

បានបង្កការលំបាកដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដោយសារព្យុះ និងភ្លៀងធ្លាក់ជោកជាំតាំងពីដើមខែតុលាមកម៉្លេះ។ ដោយសារគ្រោះមហន្តរាយនេះ ទើបក្រុមហ៊ុនហ្វីម៉ូស៍អេនឺជីប្រទេសថៃ និងការិយាល័យតំណាងនៅកម្ពុជាបានសហការជាមួយអគ្គិសនីកម្ពុជា ក្នុងការផ្តល់អំណោយជាម្ហូបអាហារទៅដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៦០០ គ្រួសារ នៅស្រុកក្រក្រ ខេត្តពោធិ៍សាត់។

Contact for journalists

Vasinee Sukumwattanakij

Phone: +66 2715 5507

Email:

vasinee.sukumwattanakij@siemens.com

Lim Chia Ying

Phone:

+6016 333 2768

E-mail: [chia-](mailto:chia-ying.lim@siemens.com)

ying.lim@siemens.com

សេចក្តីប្រកាសព័ត៌មាន

អំណោយនេះត្រូវបានដឹកជញ្ជូន និងប្រគល់ជូនដល់ជនរងគ្រោះ ដោយជោគជ័យ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងពីរកន្លែងគឺ វត្តសម្តេចយស ចំនួន៧៨០គ្រួសារ និង វត្តទួលសុភី ចំនួន៨២០គ្រួសារ។ សូមអរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានថ្នាក់ដឹកនាំ មន្ត្រីអគ្គិសនីកម្ពុជា (EDC) និង អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងរៀបចំនិងសហការនៅក្នុងកិច្ចការនេះ។

អំណោយជាស្បៀងដែលគ្រួសារនីមួយៗទទួលបានគឺរួមមាន៖ អង្ករ ១០គីឡូក្រាម មី២០កញ្ចប់ និងត្រី១០កំប៉ុង។

គ្រោះទឹកជំនន់នេះ គឺជាទឹកជំនន់ដែលអាក្រក់ខ្លាំងក្នុងកំឡុងពេល២០ឆ្នាំកន្លងមក ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ បំផ្លិចបំផ្លាញផ្ទះសំបែង និង ដឹកសិកម្មយ៉ាងច្រើន។ ក្រុមហ៊ុនហ្សឺម៉ិនស៍អេនឺជឺប្រទេសថៃ និង កម្ពុជា សង្ឃឹមថាបច្ចេកវិទ្យាផ្តល់ជំនួយដែលចំគោលដៅនេះ នឹងអាចជួយរំលែកទុក្ខលំបាក និងតម្រូវការចាំបាច់សំរាប់ជនរងគ្រោះ ក្នុង កាលៈទេសៈ ត្រូវការជំនួយឧបត្ថម្ភចាំបាច់នានា ដើម្បីកែលំអជីវភាពរស់នៅឡើងវិញ។

សេចក្តីប្រកាសព័ត៌មាននេះមាននៅ <https://bit.ly/3na688i>

សំរាប់ព័ត៌មានបន្ថែមអំពីការចែករំលែកផ្សេងៗរបស់ហ្សឺម៉ិនស៍អេនឺជឺ សូមមើល៖ www.siemens-energy.com/investorrelations

តណ្ហាប្តូរតាមដានតាមបណ្តាញ Twitter: www.twitter.com/siemens_energy

Siemens Energy is one of the world's leading energy technology companies. The company works with its customers and partners on energy systems for the future, thus supporting the transition to a more sustainable world. With its portfolio of products, solutions and services, Siemens Energy covers almost the entire energy value chain – from power generation and transmission to storage. The portfolio includes conventional and renewable energy technology, such as gas and steam turbines, hybrid power plants operated with hydrogen, and power generators and transformers. More than 50 percent of the portfolio has already been decarbonized. A majority stake in the listed

Siemens Energy AG
 Communications
 Head: Robin Zimmermann

Otto-Hahn-Ring 6
 81739 Munich
 Germany

សេចក្តីប្រកាសព័ត៌មាន



company Siemens Gamesa Renewable Energy (SGRE) makes Siemens Energy a global market leader for renewable energies. An estimated one-sixth of the electricity generated worldwide is based on technologies from Siemens Energy. Siemens Energy employs more than 90,000 people worldwide in more than 90 countries and generated revenue of around €27.5 billion in fiscal year 2020. www.siemens-energy.com